

ភ័ស្តុតាងនៃការចាក់វ៉ាក់សាំង

10 January 2022

ការស្នើរប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នក ជាមួយនឹង Territory Check In app (កម្មវិធីចុះឈ្មោះដែនដីខាងជើង)

ដាក់បញ្ចូលប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នកទៅក្នុង Territory Check In app (កម្មវិធីចុះឈ្មោះដែនដីខាងជើង) ដោយប្រើ Express Plus Medicare App។

របៀបដាក់ភ្ជាប់ប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នក

អ្នកត្រូវទាញយកជាមុននូវវគ្គកំណែច្នៃបំផុតនៃកម្មវិធីចុះឈ្មោះ Territory Check In app។

បើអ្នកគ្មានកម្មវិធីនេះទេ ចូរទាញយកពីកន្លែងនេះ៖



ធ្វើតាមវិធីខាងក្រោមនេះតាមលំដាប់លំដោយ៖

1. បើកកម្មវិធី 'Express Plus Medicare App' ហើយចុះឈ្មោះដោយប្រើលេខសម្ងាត់ (PIN) នៃគណនី myGov ឬក៏បើកគណនី myGov នៅលើឧបករណ៍ (device) របស់អ្នក។
2. ចុចលើ 'Proof of Vaccinations' (ភ័ស្តុតាងនៃការចាក់វ៉ាក់សាំង)។
3. ចុចលើ 'View History' (មើលប្រវត្តិ)
4. ចុចលើ 'Share with Check In app' (ស្នើរជាមួយកម្មវិធីចុះឈ្មោះ) រួចហើយចុចលើ 'Territory Check In app' (កម្មវិធីចុះឈ្មោះដែនដីខាងជើង)
5. ទទួលយល់ព្រមដោយចុចលើ 'Accept consent' ហើយស្នើរប័ណ្ណរបស់អ្នកជាមួយ 'Territory Check In app' (កម្មវិធីចុះឈ្មោះដែនដីខាងជើង),
6. នៅពេលមានការព្រមានថា 'you're about to leave the app and launch your browser' (អ្នកបម្រុងនឹងចាកចេញពីកម្មវិធីនេះ ហើយបើកកម្មវិធីរុករករបស់អ្នក) សូមចុចលើ 'OK'។
7. នៅពេលមានការសាកសួរថា តើអ្នកចង់ដាក់បញ្ចូលប័ណ្ណឌីជីថលចាក់វ៉ាក់សាំងកូវីដ-19 នេះទៅក្នុង 'profile' របស់អ្នកឬទេ សូមចុចលើ 'Accept' (យល់ព្រម)។
8. ប័ណ្ណរបស់អ្នកមាននៅក្នុង 'menu' របស់ Territory Check In app (កម្មវិធីចុះឈ្មោះដែនដីខាងជើង)។

ចំពោះព័ត៌មានបន្ថែម សូមចូលមើល៖ coronavirus.nt.gov.au



9. នៅពេលអ្នកចុះឈ្មោះនៅតាមទីតាំងណាមួយ ដោយការថតស្កេន QR code (ឃ្លាអាវ កូដ) អ្នកនឹងទទួលបានការបញ្ជាក់ប្រាប់ឱ្យដឹងថា អ្នកបានចុះឈ្មោះរួចហើយ ហើយស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់អ្នកក៏បានបង្ហាញឱ្យឃើញផងដែរ។

ការដាក់ភ្ជាប់ប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់ជនដទៃទៀត

អ្នកអាចដាក់បញ្ចូលប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់មនុស្សដទៃទៀតនៅក្នុងឧបករណ៍របស់អ្នក ដើម្បីឱ្យអ្នកអាចធ្វើការចុះឈ្មោះ និងបង្ហាញភ័ស្តុតាងនៃស្ថានភាពចាក់វ៉ាក់សាំងរបស់ជនទាំងនោះផងដែរ នៅពេលដែលពួកគេចូលរួមនៅទីតាំងដាក់លាក់មួយចំនួន..

ការដាក់បញ្ចូលនេះអាចធ្វើទៅបានដោយភ្ញៀវរូបនោះ ដោយការអនុវត្តវិធានការតាមលំដាប់ដោយនៅលើឧបករណ៍(ទូរសព្ទ)របស់បុគ្គលម្នាក់នោះ ដែលភ្ញៀវរូបនោះចង់ស្ត្រីរប័ណ្ណរបស់ខ្លួន។

ភ្ញៀវរបស់អ្នកគប្បីបើកចូលទៅគណនី myGov ឬ Express Plus Medicare app ហើយរកមើលប័ណ្ណរបស់ខ្លួន បន្ទាប់មកយល់ព្រមស្ត្រីរប័ណ្ណនោះជាមួយ Territory Check In app (កម្មវិធីចុះឈ្មោះដែនដីខាងជើង) នៅលើឧបករណ៍របស់អ្នក។


សម្រាប់ជនអាយុក្រោម 14 ឆ្នាំ ដែលបានចាក់វ៉ាក់សាំងរួច ឪពុកម្តាយឬអាណាព្យាបាលអាចធ្វើការងារជំនួសកូនៗបាន ដោយការអនុវត្តដំណើរការដដែលនេះ ដើម្បីទាញយកប័ណ្ណរបស់កូនៗដាក់ចូលទៅក្នុងកម្មវិធី (app)នេះ។

ការណែនាំផ្នែកវេជ្ជសាស្ត្រស្តីពីមូលហេតុលើកលែង

បណ្តាជនដែលមានការណែនាំផ្នែកវេជ្ជសាស្ត្រទៅនឹងវ៉ាក់សាំងបង្ការកូវីដ-19 ដែលមានការយល់ព្រមជាមួយនឹងការលើកលែងដោយមានកំណត់ត្រាទុកលើបញ្ជីចាក់ថ្នាំបង្ការនៅអូស្ត្រាលី និងមានការធ្វើកំណត់ហេតុសម្គាល់នៅលើប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់ខ្លួន។

នៅពេលជនទាំងនោះដាក់ភ្ជាប់ប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 ជាមួយនឹង Territory Check In app (កម្មវិធីចុះឈ្មោះដែនដីខាងជើង)នោះ សញ្ញាផ្ទៃក្រហមបញ្ជាក់ពីស្ថានភាពនៃការចាក់វ៉ាក់សាំងនិងបង្ហាញខ្លួននៅក្បែរឈ្មោះរបស់ជននោះ នៅពេលគេចុះឈ្មោះ -សញ្ញានេះនឹងបង្ហាញវត្តមានដូចគ្នានៅគ្រាដែលជនបានចាក់វ៉ាក់សាំងពេញលេញធ្វើការចុះឈ្មោះ។

ចំពោះព័ត៌មានបន្ថែម សូមចូលមើល៖ coronavirus.nt.gov.au



ការចូលយកប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នក

ចូរអនុវត្តវិធានការតាមលំដាប់លំដោយ ដើម្បីទាញយកប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នក ហើយដាក់បញ្ចូលទុកនៅក្នុងកាបូបឌីជីថល (digital wallet) នៃទូរសព្ទរបស់អ្នក។

1. បើសិនគណនី Medicare (មេឌីវែរ) និងគណនី myGov (ម៉ែហ្គូវ) របស់អ្នក មិនទាន់បានតភ្ជាប់គ្នានៅឡើយទេ សូមបើកចូលគណនី my.gov.au
2. ភ្ជាប់គណនី Medicare ជាមួយនឹងគណនី myGov របស់អ្នក ដោយចុច link (លីង) តភ្ជាប់សេវាកម្ម ដំបូងរបស់អ្នកពីគេហទំព័រ ឬចុច Medicare ពី Menu (ម៉ែនុយ) សេវាកម្ម។ អ្នកនឹងត្រូវតែ បញ្ចូលនូវទិន្នន័យផ្ទាល់ខ្លួនខ្លះៗ ដើម្បីបញ្ជាក់នូវអត្តសញ្ញាណរបស់អ្នក។
3. នៅពេលដែលគណនី Medicare និងគណនី myGov របស់អ្នកតភ្ជាប់ហើយ ចូរទាញយកកម្មវិធី Express Plus Medicare App ពី App Store ឬ Google Play ទៅដាក់ដំឡើងក្នុងទូរសព្ទរបស់អ្នក។
4. ចុចបើកកម្មវិធី Express Plus Medicare App ដើម្បីចូលមើលវា។
5. ចុចលើ 'Proof of vaccinations' (ភ័ស្តុតាងនៃការចាក់វ៉ាក់សាំង) ពីគេហទំព័រនៃកម្មវិធីនេះ ឬពី 'History and statements section' (ផ្នែកនៃប្រវត្តិនិងសេចក្តីថ្លែងប្រកាស)។ ចុចលើ 'View History' (មើលប្រវត្តិ) រួចហើយចុចលើ 'View COVID-19 digital certificate' (មើល ប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19) ឬ 'View immunisation history statement' (មើល សេចក្តីថ្លែងប្រកាសប្រវត្តិចាក់ថ្នាំបង្ការ)។
6. រក្សាទុកប័ណ្ណឌីជីថលនៃការចាក់វ៉ាក់សាំងកូវីដ-19 របស់អ្នកនៅក្នុង 'Apple Wallet' ឬ 'Google Pay' របស់អ្នក។

ចំពោះព័ត៌មានបន្ថែម សូមចូលមើល៖ coronavirus.nt.gov.au